



ព័ត៌មានពីសាលាបឋម
ខែមករា ឆ្នាំ២០១៨
រំលឹក៖២
បោះផ្សាយលើកទី៥



អ៊ីនធើណេសិនណាល ស្ទូល អប្ស សៀមរាប International School of Siem Reap

សេចក្តីជូនដំណឹងពីសាលាបឋម

កម្មវិធី School Fair នៅថ្ងៃសៅរ៍ ទី៣ ខែមករា ឆ្នាំ២០១៨

កម្មវិធី School Fair ប្រចាំឆ្នាំរបស់សាលាអន្តរជាតិសៀមរាបនឹងប្រព្រឹត្តទៅក្នុងថ្ងៃសៅរ៍ ទី៣ ខែមករាឆ្នាំ២០១៨ ដើម្បីប្រមូលថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងឆ្នាំនេះសិស្សានុសិស្សព្រមទាំងលោកគ្រូ អ្នកគ្រប់គ្រង តែរៀបចំនៅតូបលក់តូចៗដ៏គួរឱ្យចាប់អារម្មណ៍ក្នុងការដាក់តាំងលក់ទំនិញរបស់ពួកគេរៀងៗខ្លួន។ ក្នុងពេលជាមួយគ្នាសាលាក៏សង្ឃឹមលោក-លោកស្រីនិងមានការចូលរួមឧបត្ថម្ភផ្តល់ជារង្វាន់ឬ vouchers ដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្សក៏ដូចជាលោកគ្រូអ្នកគ្រូទាំងអស់គ្នា។ សូមមេត្តាផ្តល់ជូនការឧបត្ថម្ភនេះនៅឯការិយាល័យរដ្ឋបាលសាលា។ **នាងខ្ញុំដែលជានាយកផ្នែកបឋមសូមថ្លែងអំណរគុណដល់លោក-លោកស្រីដែលបានផ្តល់រង្វាន់ ក៏ដូចជា voucher មកកាន់សាលាអន្តរជាតិយើងខ្ញុំ។** ជារៀងរាល់ឆ្នាំសាលាតែងមានតូបដាក់តាំងលក់នំខេត្ត គ្រប់មុខដើម្បីបង្ហាញជូនដល់ភ្ញៀវមកទស្សនាដូចជា នំប៉័ងស្លឹក ទំនុកម្ហូប និងនំផ្សេងៗទៀត។ នាងខ្ញុំជឿជាក់ថានឹងមានការឧបត្ថម្ភនាំមុខដែលមានមានគុណភាពជាច្រើនពីក្នុងខេត្តយើង ដូចនេះសូមមេត្តាយកមកសាលាឱ្យបានមុខការតាំងបង្ហាញលក់។



យើងទាំងអស់គ្នានៅសាលាអន្តរជាតិសៀមរាបជឿជាក់ថាលោក-លោកស្រីនឹងអញ្ជើញចូលរួមក្នុងកម្មវិធីថ្ងៃសៅរ៍ ទី៣ ខែមករា ឆ្នាំ២០១៨ គ្រប់ៗគ្នា។

ថ្នាក់បន្ថែមម៉ោង (School Clubs)

ថ្នាក់បន្ថែមម៉ោងនិងចាប់ផ្តើមចូលរៀននៅថ្ងៃចន្ទ ទី២៩ ខែមករាឆ្នាំ២០១៨។ ចំពោះព័ត៌មានបន្ថែមអំពីថ្នាក់រៀននិងមុខវិជ្ជាខាងសាលានិងផ្ទេរជូនលោក-លោកស្រីក្នុងសប្តាហ៍នេះ។ ថ្នាក់បន្ថែមម៉ោងគឺសាលាបានរៀបចំឱ្យមានរហូតដល់បំណាច់ឆ្នាំសិក្សា។ ប្រសិនបើលោក-លោកស្រីចង់ឱ្យកូនៗសិក្សាថ្នាក់បន្ថែមម៉ោង សាលានឹងមានជាទំរង់ក្រដាសដែលតម្រូវឱ្យមាតាបិតាសរសេរឈ្មោះកូនៗ ព្រមទាំងចុះហត្ថលេខាព្រមចុះឈ្មោះឱ្យកូនចូលរៀន។

កម្មវិធីរត់ប្រណាំងប្រចាំឆ្នាំ (Cross Country)

កាលពីថ្ងៃសៅរ៍ ទី៩ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ សិស្សានុសិស្សពីសាលាអន្តរជាតិសៀមរាបទាំងថ្នាក់បឋម, ថ្នាក់វិទ្យាល័យបានចូលរួមរត់ប្រណាំងប្រចាំឆ្នាំប្រកួតគ្នាជាមួយសាលាក្នុងខេត្តមួយចំនួន។ ក្រុមសិស្សទាំងអស់ជួបជុំគ្នាប្រកួតនៅសាលាអន្តរជាតិ Hope ។ ការផ្ដោតចំបងលើការប្រកួតគឺដើម្បីឱ្យសិស្សមានការចូលរួមដោយសេរី មានការសហការ ព្រមទាំងដើម្បីទទួលបានភាពរីករាយដល់កីឡារត់ប្រណាំងនេះ។ សិស្សទាំងអស់របស់សាលាអន្តរជាតិសៀមរាបបានចូលរួមប្រហែលជា ៥០នាក់ ហើយគ្រប់ៗគ្នាគឺធ្វើបានល្អ។ សិស្សរបស់សាលាអន្តរជាតិសៀមរាបទាំងថ្នាក់បឋម ព្រមទាំងថ្នាក់វិទ្យាល័យគឺទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងរយៈពេលរត់នីមួយៗ។ នាងខ្ញុំសូមសរសើរលើការប្រឹងប្រែងរបស់សិស្សទាំងអស់គ្នា។



We are one,
But we are many.



អំពីកម្មវិធីបុណ្យណ្ហអែលប្រចាំឆ្នាំ

នាងខ្ញុំសូមថ្លែងអំណរគុណដល់លោក-លោកស្រីដែលបានអញ្ជើញចូលរួមកម្មវិធីបុណ្យណ្ហអែលរបស់សាលាកាលពីខែមុន។ ក្នុងឆ្នាំនេះ ឃើញថាសិស្សទាំងអស់មានការសម្តែងបានល្អហើយម្នាក់ៗមានភាពរីករាយជាខ្លាំង។ សូមថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូព្រមទាំងជំនួយការបង្រៀន ព្រមទាំងបុគ្គលិកទាំងអស់ដែលបានចូលរួមជួយបង្ហាត់ដល់សិស្សទាំងអស់ក្នុងការសម្តែងរបស់ពួកគេ។

អំពីការចត្តារូបអនុស្សាវរីយ៍ប្រចាំឆ្នាំរបស់សាលា

ការចត្តារូបអនុស្សាវរីយ៍ជុំគ្នាជាមួយសិស្សានុសិស្សទាំងអស់ និងធ្វើឡើងចំនួនពីរថ្ងៃ។ លើកទី១ នៅថ្ងៃពុធ ទី១៧ ខែមករា និងលើកទី២ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា។ ដូចនេះសូមសិស្សទាំងអស់ត្រូវស្លៀកឯកសណ្ឋានសាលាឱ្យបានត្រឹមត្រូវ។ ជារៀងរាល់ឆ្នាំសិស្សនិងត្រូវបានចាត់ជាម្នាក់ៗសិន បន្ទាប់មកតាមថ្នាក់ ចុងក្រោយចតរូបគ្នាតែម្តង។ ក្នុងសប្តាហ៍បន្ទាប់លោក-លោកស្រីអាចទិញរូបថតដែលផ្តុំគ្នាហើយពីផ្នែករដ្ឋបាលសាលា។



សិស្សថ្នាក់ទី៤B កំពុងរៀនរស់កំពស់គ្នាទៅវិញទៅមក ដើម្បីរកលេខទសភាគដែលមានចម្លើយជាម៉ែត្រ និងជាមីលីម៉ែត្រ។




ថ្នាក់ទី៣ រកឃើញទីតាំងភូមិសាស្ត្រ របស់សាលាអន្តរជាតិសៀមរាបលើផែនទី កំឡុងពេលសិក្សា។

អំពីការមករៀនទៀងទាត់ពេលវេលា

សាលាអន្តរជាតិយើងខ្ញុំមានកម្មវិធី “ពានរង្វាន់ថ្នាក់ ដែលសិស្សមករៀនបានទៀងទាត់ពេលវេលា”។ មានថ្នាក់ដែលទទួលបានរង្វាន់នេះដោយសារពេញមួយសប្តាហ៍គឺគ្មានសិស្សដែលមកយឺត ហើយក៏មានថ្នាក់រៀនបន្តបន្ទាប់ទៀតដែលមានសិស្សមករៀនបានទៀងទាត់ពេលវេលា។ តែទោះជាយ៉ាងណាក៏ដោយក៏មានថ្នាក់មួយចំនួនដែលទាមទារឱ្យសិស្សមករៀនឱ្យបានទៀងទាត់ពេលវេលាផងដែរ។ ការដែលសិស្សមករៀនយឺតពេលវេលា គឺធ្វើឱ្យមានការប៉ះពាល់ដូចជា៖ ខាតមេរៀន, រំខានដល់សិស្សដែលកំពុងរៀន, និងរំខានដល់គ្រូដែលកំពុងបង្រៀន។ បន្ថែមពីនេះ នាងខ្ញុំក៏សូមថ្លែងអំណរគុណដល់មាតាបិតាមួយចំនួនដែលជំរុញឱ្យកូនៗបានមករៀនទៀងទាត់ពេលវេលា។

អាគារថ្មីរបស់សាលាអន្តរជាតិសៀមរាប

អាគារថ្មីរបស់សាលាអន្តរជាតិសៀមរាបដ៏ធំលឿងលឿយកំពុងតែលេចជារូបរាងហើយ។ ខាងក្រោមនេះគឺជារូបភាពមួយចំនួនដែលកំពុងតែសាងសង់ នឹងមានរូបគំរូរបស់សាលាយើងខ្ញុំ។ ទាំងលោកគ្រូ អ្នកគ្រូបុគ្គលិក និងសិស្សានុសិស្សទាំងអស់សប្បាយចិត្តដែលបានឃើញអាគារថ្មីកំពុងដំណើរការដោយរលូន។



មានតែអាហារដែលមានជាសុកភាពទេ ដែលអនុញ្ញាតឱ្យយកមកសាលារៀន



កម្មវិធី Star of the Month:

- សូមលោក-លោកស្រីអញ្ជើញចូលរួមកម្មវិធីនេះ ដែលចាប់ផ្តើមនៅម៉ោង ៨:០០ ព្រឹក៖
- ថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ , ចូលរួមដោយថ្នាក់ Nursery-Year 1 (ថ្នាក់ Reception 2B សម្តែង) ។
 - ថ្ងៃពុធ ទី០៧ ខែកុម្ភៈ , ចូលរួមដោយថ្នាក់ទី២ ដល់ទី៦ (ថ្នាក់ទី Yr4A សម្តែង) ។

កម្មវិធីមើលថែក្មេងពេលរៀនសម្រាប់ថ្នាក់ Reception និងថ្នាក់ Nursery បានចាប់ដំណើរការហើយ។ ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍សូមអញ្ជើញមកសាស្ត្រាព័ត៌មាននៅការិយាល័យរដ្ឋបាលសាលា។